

Daiichi Life

អស់ក្តីបារម្ភអំពីកម្ចី

របស់អ្នកជាមួយគម្រោង CREDIT Care



ងាយ អ៊ុលី ឡាយហ្វ
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ប្រទេសជប៉ុន
ជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ

តើគម្រោង CREDITCare ជាអ្វី?

CREDITCare គឺជាគម្រោង ដែលធានាការការពារសុវត្ថិភាពកម្ចី របស់អ្នក ដោយផ្តល់ជូននូវភាពស្ងប់ចិត្តដល់អ្នក និងមនុស្ស ជាទីស្រឡាញ់របស់អ្នក។

គម្រោង CREDITCare បានបង្កើតឡើងដើម្បីផ្តល់ការធានារ៉ាប់រង សម្រាប់ការការពារកម្ចីរបស់អ្នកក្នុងតម្លៃសមរម្យ ដែលធានាថាកម្ចីនឹង លែងក្លាយជាបន្ទុកសម្រាប់ក្រុមគ្រួសាររបស់អ្នក ក្នុងករណីមានគ្រោះ អកុសលអ្វីកើតឡើងក៏ដោយ។

កម្មវត្ថុនៃការធានារ៉ាប់រងរបស់គម្រោង CREDITCare
គឺផ្តល់ការធានាទៅលើសុវត្ថិភាពកម្ចីក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង មានគ្រោះអកុសលកើតឡើងបណ្តាលឱ្យមរណភាព ឬពិការភាព ទាំងស្រុង និងអចិន្ត្រៃយ៍។

វិសាលភាពនៃការធានារ៉ាប់រងរបស់គម្រោង CREDITCare
គឺធានាអាយុជីវិតអ្នកត្រូវបានធានារ៉ាប់រងទៅលើហានិភ័យមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដែលបណ្តាលមកពីគ្រប់ ហេតុការណ៍ទាំងអស់ (លើកលែងតែហេតុការណ៍ទាំងឡាយណា ដែលមានចែងនៅក្នុងករណីមិនធានា)។

ហេតុអ្វីលោកអ្នកគួរជ្រើសរើស គម្រោង CREDITCare?

- ងាយស្រួលស្នើសុំបណ្តុះបណ្តាលសន្យារ៉ាប់រង និងទទួលបានការការពារ ប្រកបដោយទំនុកចិត្ត៖ អស់ក្តីបារម្ភចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃចុងគ្រានៃកម្ចីរបស់អ្នក។
- ទទួលបានការការពាររយៈពេលវែង៖ សុវត្ថិភាពរយៈពេលវែងសម្រាប់កម្ចីរបស់អ្នក ដោយការការពារ រហូតដល់អាយុ ៧០ឆ្នាំ។
- ផ្តល់វិធីគ្រប់គ្រងកម្ចីមានភាពបត់បែន៖ ជ្រើសរើសអត្ថប្រយោជន៍ការពារ និងការបង់ប្រាក់ទៅតាម តម្រូវការរបស់អ្នក។

ករណីមិនធានា

- ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ នឹងមិនទូទាត់អត្ថប្រយោជន៍ ធានារ៉ាប់រងនៃបណ្តុះបណ្តាលសន្យារ៉ាប់រងនេះឡើយ ប្រសិនបើមានការពិការភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង កើតឡើង ដោយសារមូលហេតុណាមួយ ទោះបីដោយផ្ទាល់ ឬដោយប្រយោលក្តី ក្នុងចំណោមហេតុការណ៍ដូចខាងក្រោម៖
- ធ្វើអត្តឃាតក្នុងរយៈពេល ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទ ចាប់ផ្តើមបណ្តុះបណ្តាលសន្យារ៉ាប់រង ឬ កាលបរិច្ឆេទការចាប់ផ្តើមមាន សុពលភាពនៃការបន្តសុពលភាពឡើងវិញ ដោយមិនគិតអំពី ស្ថានភាពផ្លូវចិត្តរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលយក កាលបរិច្ឆេទចុងក្រោយគឺ (អនុវត្តចំពោះតែករណី មរណភាព តែប៉ុណ្ណោះ)។ ឬ
 - ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹង ជំងឺអេដស៍ ឬ
 - ការប្រើប្រាស់ សារធាតុញៀន ឬគ្រឿងញៀនខុសច្បាប់ ការសេព គ្រឿងស្រវឹងហួសកម្រិត ឬ បើកបរយានជំនិះក្រោមឥទ្ធិពលនៃ គ្រឿងស្រវឹងដូចមានចែងក្នុងច្បាប់ និងបញ្ញត្តិជាធរមាន ឬ
 - បទល្មើសព្រហ្មទណ្ឌ ដែលប្រព្រឹត្តដោយម្ចាស់បណ្តុះបណ្តាលសន្យារ៉ាប់រង ឬ អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល។
 - ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ការប៉ុនប៉ងធ្វើអត្តឃាត ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬ បង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ (អនុវត្តចំពោះតែករណីពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ តែប៉ុណ្ណោះ) ឬ
 - ពិការភាពដែលកើតឡើងមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្តុះ បណ្តាលសន្យារ៉ាប់រង ឬ កាលបរិច្ឆេទបន្តសុពលភាពឡើងវិញ (អនុវត្ត ចំពោះតែករណីពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍តែប៉ុណ្ណោះ)។
- ក្នុងករណីដែល ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ បដិសេធចំពោះ សំណងទាំងឡាយណា ដែលកើតឡើងដោយសារមូលហេតុណាមួយ ដូចមានចែងខាងលើ នោះក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ នឹងប្រគល់ ត្រឡប់ទៅវិញនូវបុព្វលាភធានារ៉ាប់រងទាំងអស់ដែលបានបង់រួច ដោយ គ្មានការប្រាក់ បន្ទាប់ពីកាត់កងចំណាយពិនិត្យសុខភាព ឬចំណាយ ផ្សេងៗ និង/ឬបំណុលដែលជំពាក់ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ ជូន ទៅកាន់អ្នកទទួលផល ឬអ្នកទាមទារសំណង។
- *សម្រាប់ព័ត៌មានបន្ថែម**
សូមទំនាក់ទំនងទៅកាន់បុគ្គលិកលក់/ភ្នាក់ងារធានារ៉ាប់រង

អំពីក្រុមហ៊ុន

ងាយ អ៊ុលី ឡាយហ្វ អ៊ីនស្ត្រីនស៍ (ខេមបូឌា) ម.ក ដែលជា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ងាយ អ៊ុលី ឡាយហ្វ ហូលខ្លីង គឺជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន ជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ នៅលើសាកលលោក។

ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ ហូលខ្លីង មានទីស្នាក់ការកណ្តាល នៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងកំពុងមានប្រតិបត្តិការអាជីវកម្ម នៅប្រទេស រួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក វៀតណាម ឥណ្ឌា អូស្ត្រាលី ឥណ្ឌូនេស៊ី កម្ពុជា មីយ៉ាន់ម៉ា និងនូវវេលសេឡង់។

ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ ហូលខ្លីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយទ្រព្យសម្បត្តិសរុបចំនួន **៤៦៤.៣ ពាន់លានដុល្លារ** និង បុព្វលាភធានារ៉ាប់រងជាង **៤៥.៣ ពាន់លានដុល្លារ** (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥)។

ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ ចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម នៅកម្ពុជាក្នុងឆ្នាំ២០១៩ និងមានទីស្នាក់ការកណ្តាលស្ថិតនៅ រាជធានីភ្នំពេញ និងការិយាល័យសាខានៅខេត្តបាត់ដំបង និង ខេត្តសៀមរាប។ ក្រុមហ៊ុនទទួលបានពានរង្វាន់ជា «**ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា**» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង ២០២៤។

ថ្វីៗនេះយើងក៏ទទួលបានពានរង្វាន់២បន្ថែមទៀតពី **HR Asia** ក្នុងនាមជា «**ស្ថាប័នការងារល្អបំផុតនៅអាស៊ី**» និង «**ពានរង្វាន់ ក្រុមហ៊ុនដែលគិតគូរពីបុគ្គលិកបំផុត**» ប្រចាំឆ្នាំ២០២៤។

គិតត្រឹមខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ កំពុងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាចំនួន **១ម៉ឺន៣ពាន់គ្រួសារ** ជាមួយទំហំទឹកប្រាក់ការពារចំនួន **៩១លានដុល្លារអាមេរិក**។ កន្លងមក ក្រុមហ៊ុនបានទូទាត់សំណង និងអត្ថប្រយោជន៍ផ្សេងៗជូនដល់អតិថិជនចំនួនជាង **១ពាន់២រយគ្រួសារ** ក្នុងទំហំទឹកប្រាក់ជាង**៥ម៉ឺនដុល្លារអាមេរិក**។

សម្រាប់ព័ត៌មានបន្ថែម
1800 201 202

ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ អ៊ីនស្ត្រីនស៍ (ខេមបូឌា) ម.ក
ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ១
សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

CREDITCare មានជម្រើសដូចខាងក្រោម៖

លក្ខណៈ	ជម្រើស CREDITCare	ជម្រើស CREDITCare Plus
អាយុអ្នកត្រូវបានធានា	ចាប់ពីអាយុ ១៨ឆ្នាំ ដល់ ៦០ឆ្នាំ (ធានារ៉ាប់រងដល់អាយុ៧០ឆ្នាំ)	ចាប់ពីអាយុ ១៨ឆ្នាំ ដល់ ៦៩ឆ្នាំ (ធានារ៉ាប់រងដល់អាយុ៧០ឆ្នាំ)
រយៈពេលបណ្ណសន្យារ៉ាប់រង	១ឆ្នាំ ដល់ ២៥ឆ្នាំ	១ឆ្នាំ ដល់ ២៥ឆ្នាំ
ការទូទាត់បុព្វលាភ	បង់តែ១លើក*	- បង់តែ១លើក* - បង់ជាប្រចាំ៖ ឆ្នាំ ឆមាស ត្រីមាស និងខែ**
ទឹកប្រាក់ត្រូវបានធានា	USD3,000 ដល់ USD30,000	USD30,001 ឡើងទៅ
ការរាយកម្ចៃហានិភ័យ	មិនមានការពិនិត្យសុខភាព	អាចនឹងមានការពិនិត្យសុខភាពទៅតាមអាយុ ទឹកប្រាក់ត្រូវបានធានា និងលក្ខខណ្ឌពាក់ព័ន្ធ។
ជម្រើសការការពារ និងអត្ថប្រយោជន៍	ការការពារថយ៖ សំណងលើករណីមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD) ទៅតាមទឹកប្រាក់ត្រូវបានធានានៅសល់តាមរយៈពេលនៃតារាងលម្អិតអំពីអត្ថប្រយោជន៍ធានារ៉ាប់រង	- ការការពារថយ៖ សំណងលើករណីមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD) ទៅតាមទឹកប្រាក់ត្រូវបានធានានៅសល់តាមរយៈពេលនៃតារាងលម្អិតអំពីអត្ថប្រយោជន៍ធានារ៉ាប់រង - ការការពារថេរ៖ សំណងលើករណីមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD) នៃទឹកប្រាក់ត្រូវបានធានានៅថេររហូតដល់ថ្ងៃផុតកំណត់ បណ្ណសន្យារ៉ាប់រង

ចំណាំ៖

- * ការបង់តែ១លើកមានកម្ចៃបោះបង់បណ្ណសន្យារ៉ាប់រង ដែលមានចែងក្នុងតារាងលម្អិតអំពីអត្ថប្រយោជន៍ធានារ៉ាប់រង។
- * ការបង់តែ១លើក មានជម្រើសហិរញ្ញប្បទានបុព្វលាភធានារ៉ាប់រង (ការផ្តល់កម្ចីដើម្បីបង់បុព្វលាភធានារ៉ាប់រង)។
- ** ការបង់ជាប្រចាំ៖ រយៈពេលបង់បុព្វលាភធានារ៉ាប់រងស្មើនឹងរយៈពេលបណ្ណសន្យារ៉ាប់រងដក១ (-១)។ សម្រាប់រយៈពេលបណ្ណសន្យារ៉ាប់រង១ឆ្នាំ និង២ឆ្នាំ មិនមានជម្រើសការបង់ជាប្រចាំឆ្នាំនោះទេ។

ចំណាំ៖ ប្រសិនបើបុព្វលាភធានារ៉ាប់រងមិនត្រូវបានបង់ទៅតាមកាលបរិច្ឆេទកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រង នោះ ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី នឹងផ្តល់រយៈពេលអនុគ្រោះបន្ថែមចំនួន ៣០ថ្ងៃ ជូនដល់អតិថិជនក្នុងការបង់នូវបុព្វលាភធានារ៉ាប់រងចុងក្រោយនោះ។

គម្រោងផលិតផលធានារ៉ាប់រងនេះមិនមានអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នោះទេ។ សូមមើល ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងសម្រាប់ព័ត៌មានលម្អិត។

លោកអ្នកអាចបង់បុព្វលាភធានារ៉ាប់រងទៅឱ្យក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី តាមជម្រើសបង់បុព្វលាភធានារ៉ាប់រងតាមរយៈ៖


សាច់ប្រាក់ ឬ មូលប្បទានបត្រ ឬ ការផ្ទេរប្រាក់ចូលគណនីធនាគាររបស់ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី អ៊ិនស៊ុរីនស៍ (ខេមបូឌា) ម.ក ឬ បញ្ចូបង់ប្រាក់អចិន្ត្រៃយ៍ ឬ ផ្សេងៗ។

ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពឡើងវិញជូនក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី នៅក្នុងរយៈពេលយ៉ាងយូរបំផុត ២ (ពីរ) ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ចុងក្រោយ ដោយលើកលែងការស្នើសុំបន្តសុពលភាពឡើងវិញនៅក្នុងរយៈពេលអនុគ្រោះបន្ថែមចំនួន ៣០ថ្ងៃដោយគ្រាន់តែបង់បុព្វលាភធានារ៉ាប់រងឡើងវិញតែប៉ុណ្ណោះ។

ឧទាហរណ៍ទី១

លោក បុរី អាយុ ៤០ឆ្នាំ ជាកសិករ។ លោកបានខ្ចីកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុមួយដើម្បីទិញគ្រឿងចក្រ (គោយន្ត) សម្រាប់បង្កើនកសិផលរបស់ខ្លួន ដែលមានទឹកប្រាក់កម្ចីចំនួន USD10,000 រយៈពេល ៥ឆ្នាំ ដែលមានការប្រាក់ 10%ក្នុងមួយឆ្នាំ។ លោកបានសម្រេចចិត្តប្រើប្រាស់ជម្រើស **CREDITCare** ដើម្បីធានាការពារកម្ចីរបស់ខ្លួនដែលមាន**ការការពារថយ** ដែលទឹកប្រាក់ធានាថយចុះតាមតារាងលម្អិតអំពីអត្ថប្រយោជន៍ធានារ៉ាប់រង ហើយទឹកប្រាក់ត្រូវបានធានា និងរយៈពេលនៃការធានាស្មើនឹងចំនួនទឹកប្រាក់ និងរយៈពេលកម្ចី។ លោក បុរី ជ្រើសរើសការបង់បុព្វលាភធានារ៉ាប់រងតែមួយលើក ចំនួន USD346។

- នៅពាក់កណ្តាលឆ្នាំទី៣ លោកបុរីបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ ហើយទឹកប្រាក់កម្ចីដែលនៅសល់របស់គាត់មានចំនួន USD5,619។
- ក្រុមហ៊ុនទូទាត់សំណងទៅ កាន់គ្រឹះស្ថានហិរញ្ញវត្ថុដែលជាម្ចាស់បំណុល និងជាអ្នកទទួលផលចម្បងទៅតាមទឹកប្រាក់ត្រូវបានធានានៅសល់ ចំនួន USD5,619
 - ក្រោយបានទូទាត់ទៅឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងករណីមានទឹកប្រាក់ដែលនៅសល់ នោះក្រុមហ៊ុននឹងផ្តល់ជូនក្រុមគ្រួសារលោកបុរី ដែលជាអ្នកទទួលផលបន្ទាប់



ឧទាហរណ៍ទី២

លោក រតនា អាយុ ៤០ឆ្នាំ ជាប្រធានផ្នែកធនធានមនុស្សនៅក្រុមហ៊ុនឯកជនមួយនៅទីក្រុងភ្នំពេញ បានសម្រេចចិត្តស្នើសុំកម្ចីទិញផ្ទះពីធនាគារមួយដែលមានទឹកប្រាក់ចំនួន USD100,000 រយៈពេល ១០ឆ្នាំ ដែលមានការប្រាក់ ៧%ក្នុងមួយឆ្នាំ។ លោកបានសម្រេចចិត្តប្រើប្រាស់ជម្រើស **CREDITCare Plus** ដើម្បីធានាកម្ចីរបស់ខ្លួន ដោយជ្រើសរើសយក**ការការពារថេរ** ហើយទឹកប្រាក់ត្រូវបានធានា និងរយៈពេលនៃការធានាស្មើនឹងចំនួនទឹកប្រាក់ និងរយៈពេលកម្ចី។ លោក រតនា ជ្រើសរើសការបង់បុព្វលាភធានារ៉ាប់រងតែមួយលើកចំនួន USD6,381។

- នៅដើមឆ្នាំទី៥ លោក រតនា បានទទួលមរណភាពដោយជំងឺបេះដូង
- ក្រុមហ៊ុនទូទាត់សំណងដែលនៅសល់ជាមួយធនាគារ ដែលជាម្ចាស់បំណុល និងជាអ្នកទទួលផលចម្បងជាមួយទឹកប្រាក់ត្រូវបានធានា USD100,000។
 - ក្រោយបានទូទាត់ទៅឱ្យធនាគារ ក្នុងករណីមានទឹកប្រាក់ដែលនៅសល់ នោះក្រុមហ៊ុននឹងផ្តល់ជូនក្រុមគ្រួសារ លោករតនា ដែលជាអ្នកទទួលផលបន្ទាប់

